

**វីរុសកូរ៉ូណា (COVID-19) - ការពិនិត្យជំងឺនៅមន្ទីរពេទ្យសម្រាប់អ្នកជំងឺដែលមានពិការភាព។**

**ខែឧសភា ឆ្នាំ2018 – ឯកសារបោះពុម្ពផ្សាយលេខ#7154.06 - Cambodian**

វេជ្ជបណ្ឌិតនិងមន្ទីរពេទ្យមួយចំនួន មានវិធាន “ហាមមិនឱ្យមានអ្នកចូលសួរសុខទុក្ខ” ដោយសារតែជំងឺCOVID-19។ រដ្ឋកាលីហ្វ័រញ៉ា បានផ្ទេរលិខិតមួយច្បាប់<sup>1</sup> ទៅកាន់មន្ទីរពេទ្យនិងវេជ្ជស្ថានថែទាំសុខភាពផ្សេងទៀតអំពីវិធាននេះ។ លិខិតនេះសរសេរថាអ្នកដែលមានពិការភាព ពេលខ្លះចាំបាច់ត្រូវនាំយកអ្នកជួយគាំទ្រម្នាក់មកជាមួយពួកគេទៅកាន់មន្ទីរពេទ្យឬវេជ្ជបណ្ឌិត។ សំណើចម្លងមួយច្បាប់នៃលិខិតនេះ គឺស្ថិតនៅផ្នែកខាងចុងនៃឯកសារនេះ។ សូមអានជាបន្តដើម្បីស្វែងយល់ពីសិទ្ធិស្របច្បាប់របស់អ្នក។

អ្នកជំងឺដែលមានពិការភាព អាចមានអ្នកជួយគាំទ្រម្នាក់នៅជាមួយពួកគេ នៅពេលណាចាំបាច់សម្រាប់ទទួលបានការថែទាំដោយស្មើភាព

- ✓ អ្នកជំងឺដែលមានពិការភាពភាគច្រើន ត្រូវការអ្នកជួយគាំទ្រម្នាក់នៅពេលពួកគេនៅក្នុងមន្ទីរពេទ្យ។
  - មន្ទីរពេទ្យនិងវេជ្ជបណ្ឌិត ត្រូវតែផ្តល់ឱ្យអ្នកដែលមានពិការភាពគ្រប់រូបនូវ “ការផ្លាស់ប្តូរសមស្រប” ដែលពួកគេត្រូវការដើម្បីទទួលបានការថែទាំដោយស្មើភាព។
  - “ការផ្លាស់ប្តូរសមស្រប” គឺជាការផ្លាស់ប្តូរដែលអ្នកមានពិការភាពត្រូវការដើម្បីឱ្យមានភាពស្មើគ្នា។ ឧទាហរណ៍ទីមួយ គឺត្រូវអនុញ្ញាតឱ្យអ្នកមានអ្នកជួយគាំទ្រម្នាក់នៅជាមួយអ្នកនៅឯមន្ទីរពេទ្យ។
  - អ្នកជួយគាំទ្រម្នាក់ អាចជួយអ្នកតាមរបៀបផ្សេងៗដូចជា៖
    - ការពិភាក្សា ឬប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ។
    - ធ្វើដំណើរចេញចូលបន្ទប់របស់អ្នក និងមន្ទីរពេទ្យ។
    - មានអារម្មណ៍ច្បាស់ល្អ និងមិនសូវព្រួយបារម្ភ។

<sup>1</sup> Department of Public Health, All Facilities Letter 20-38.1, *Visitor Limitations Guidance* (May 2, 2020) at <https://www.cdph.ca.gov/Programs/CHCQ/LCP/Pages/AFL-20-38.aspx>

➢ ជួយអ្នកក្នុងបញ្ហាមួយចំនួនដូចជាការទទួលបានអាហារ និងការរក្សាអនាម័យ។

→ អ្នកជួយគាំទ្រ អាចជាអ្នកថែទាំផ្ទាល់ខ្លួនរបស់អ្នក សមាជិកគ្រួសារ មិត្តភក្តិ ឬអ្នកមើលថែទាំផ្សេងទៀត។

អ្នកជួយគាំទ្រ មិនអាចមានជំងឺនោះទេ ហើយត្រូវតែពាក់ម៉ាស់

- ✓ អ្នកជួយគាំទ្ររបស់អ្នក មិនត្រូវមានជំងឺ COVID-19 ឬមានរោគសញ្ញាណាមួយនៃជំងឺ COVID-19 នោះទេ។ មន្ទីរពេទ្យ និងវេជ្ជបណ្ឌិត ទទួលបានការអនុញ្ញាតឱ្យពិនិត្យអ្នកជួយគាំទ្រដើម្បីរកមើលជំងឺ COVID-19។
- ✓ អ្នកជួយគាំទ្រ ត្រូវតែអនុវត្តតាមវិធានស្តីពីសម្ភារៈការពារផ្ទាល់ខ្លួន។ សម្ភារៈនេះ ត្រូវបានហៅកាត់ដោយខ្លីថា "PPE"។
  - ម៉ាស់ និងស្រោមដៃ គឺជាឧទាហរណ៍នៃសម្ភារៈការពារផ្ទាល់ខ្លួន។ អ្នកជួយគាំទ្រអ្នកត្រូវតែពាក់សម្ភារៈការពារផ្ទាល់ខ្លួន ប្រសិនបើមន្ទីរពេទ្យ ឬវេជ្ជបណ្ឌិតប្រាប់ពួកគេឱ្យពាក់។
  - អ្នកជួយគាំទ្រ គប្បីត្រូវយកម៉ាស់ ឬស្រោមដៃផ្ទាល់ខ្លួនរបស់ពួកគេមកជាមួយ។ ប្រសិនបើអ្នកជួយគាំទ្រមិនមានរបស់ផ្ទាល់ខ្លួនទេ ពួកគេគប្បីត្រូវសុំសម្ភារៈមួយចំនួននៅកន្លែងចុះឈ្មោះអ្នកមកសួរសុខទុក្ខ។

អ្នកជំងឺដែលមានពិការភាព អាចធ្វើការហៅជារីដេអូ ឬការហៅទូរសព្ទ ដោយមានជំនួយ និងពេលវេលាបន្ថែម ប្រសិនបើចាំបាច់

- ✓ អ្នកអាចធ្វើការហៅទូរសព្ទជារីដេអូ និងហៅទូរសព្ទដោយប្រើទូរសព្ទ ឬថេបលេត ឬកុំព្យូទ័រ។
- ✓ អ្នកអាចនឹងត្រូវការជំនួយក្នុងការប្រើប្រាស់ទូរសព្ទ កុំព្យូទ័រ ថេបលេត ឬឧបករណ៍ផ្សេងទៀត។ ជំនួយទាំងនេះ អាចរួមមាន៖
  - បុគ្គលិកបម្រើការដែលត្រូវជួយអ្នកក្នុងការប្រើប្រាស់ទូរសព្ទ ថេបលេត ឬកុំព្យូទ័រ។
  - អេក្រង់ធំជាងមុន ឬទូរសព្ទជារីដេអូ (videophone) ឬអ្វីៗផ្សេងទៀតសម្រាប់ពិការភាពរបស់អ្នក។
  - ពេលវេលាបន្ថែមជាមួយនឹងកុំព្យូទ័រ ឬឧបករណ៍ផ្សេងទៀតដែលមន្ទីរពេទ្យមាន ហើយអនុញ្ញាតឱ្យអ្នកជំងឺប្រើប្រាស់។

វិធានស្តីពីអ្នកសួរសុខទុក្ខ គប្បីផ្សព្វផ្សាយជាសាធារណៈ

- ✓ មន្ទីរពេទ្យនិងវេជ្ជបណ្ឌិត ត្រូវតែប្រាប់អ្នកនិងគ្រួសារអ្នកអំពីវិធានសម្រាប់អ្នកមកសួរសុខទុក្ខរបស់ពួកគេទាំងអស់។ វិធាននេះ គប្បីបរិយាយអំពីអ្នកជួយគាំទ្រសម្រាប់

អ្នកដែលមានពិការភាព។ វិធាននេះ គប្បីត្រូវបរិយាយផងដែរអំពីសម្ភារៈ PPE ដូចជា ម៉ាស់ ឬស្រោមដៃជាដើម។

- ✓ មន្ទីរពេទ្យ និងវេជ្ជបណ្ឌិត គប្បីដាក់តាំងស្លាកសញ្ញាស្តីពីអ្នកមកសួរសុខទុក្ខនៅតាម អគារ នៅក្នុងទីធ្លាចំណត និងនៅទីកន្លែងដែលអ្នកធ្វើដំណើរចូល។ ពួកគេគប្បីបង្ហាញ ផ្សព្វផ្សាយវិធានរបស់ពួកគេតាមអនឡាញ និងទៅលើបណ្តាញសង្គម Facebook, Instagram និងនៅទីកន្លែងផ្សេងទៀត។ ពួកគេត្រូវប្រាកដថាអ្នកអាចយល់ច្បាស់ ពីវិធានទាំងនេះ។

**យើងខ្ញុំនៅទីនេះដើម្បីផ្តល់ជំនួយ**

អង្គការ Disability Rights California និង DREDF នៅទីនេះដើម្បីផ្តល់ជំនួយ។ ប្រសិនបើអ្នក ឬ នរណាម្នាក់ដែលអ្នកស្គាល់មានបញ្ហានៅក្នុងការទទួលបានអ្នកជួយគាំទ្រ ឬការជួបពិគ្រោះតាម អនឡាញ ឬតាមទូរសព្ទ សូមទាក់ទងមកកាន់យើងខ្ញុំ។

**Disability Rights California**

ទូរសព្ទ៖ 1-800-776-5746

ចូលទៅកាន់៖ <https://www.disabilityrightsca.org/>

**Disability Rights Education & Defense Fund (មូលនិធិការពារនិងអប់រំសិទ្ធិជនពិការ)៖**

ទូរសព្ទ៖ (510) 644-2555

ចូលទៅកាន់៖ <https://dredf.org/>